

設籍前新住民遭逢特殊境遇扶助

ប្រជាជនថ្មីត្រូវបានជួយក្នុងស្ថានភាពពិសេសមុនពេលចុះឈ្មោះ

補助對象及資格 ការឧបត្ថម្ភធននិងលក្ខណៈសម្បត្តិ

配偶或子女設籍本市之未設籍新住民(依內政部移民署所核發居留證件上所列實際居住本市之設籍前新住民)，家庭總收入按全家人口平均分配，每人每月未超過市府當年發布最低生活費用基準 2.5 倍及政府當年發布臺灣地區平均每人每月消費支出 1.5 倍，且家庭財產(包含動產及不動產)未超過市府公告之一定金額，並具有下列情形之一者：

ប្រសិនបើប្តីប្រពន្ធឬកូនត្រូវបានចុះឈ្មោះជាអ្នករស់នៅថ្មីដោយគ្មានការចុះឈ្មោះនៅក្នុងទីក្រុង

(យោងទៅតាមអ្នករស់នៅថ្មីមុនពេលចុះឈ្មោះដូចមានចុះក្នុងលិខិតបញ្ជាក់ទីលំនៅដែលចេញដោយនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ)

ប្រាក់ចំណូលគ្រួសារសរុបត្រូវបានចែកចាយស្មើគ្នាដល់ក្រុមគ្រួសារនៃមនុស្សម្នាក់ៗ។ ក្នុងមួយខែមិនលើសពី ២,៥

ដងនៃកម្រិតជីវភាពរស់នៅអប្បបរមាដែលចេញដោយរដ្ឋាភិបាលក្រុងក្នុងឆ្នាំនោះហើយរដ្ឋាភិបាលបានបញ្ជាក់ចំណាយជាមធ្យមប្រចាំខែចំនួន ១,៥

ដងក្នុងមនុស្សម្នាក់នៅតែវ៉ាន់ហើយទ្រព្យសម្បត្តិគ្រួសារ (រួមទាំងចលនវត្ថុនិងអចលនៈទ្រព្យ) មិនលើសពីចំនួនជាក់លាក់ដែលប្រកាសដោយរដ្ឋាភិបាលក្រុងនិងមានដូចខាងក្រោម

មួយក្នុងចំណោមស្ថានភាព៖

1. 配偶死亡或失蹤，經向警察機關報案協尋未獲達六個月以上。

១. ប្តី / ប្រពន្ធបាត់បង់ឬបាត់ខ្លួនហើយមិនត្រូវបានរកឃើញអស់រយៈពេលជាង ៦ ខែបន្ទាប់ពីវាយការណ៍រឿងនេះទៅប៉ូលីស។

2. 因配偶惡意遺棄或受配偶不堪同居之虐待，經判決離婚確定或已完成協議離婚登記。

២- ដោយសារតែការបោះបង់ចោលរបស់ប្តីប្រពន្ធដែលមានគំនិតអាក្រក់ឬការរំលោភបំពាន លើការរួមរស់ជាមួយគ្នាដែលមិនអាចទ្រាំទ្របាន ការលែងលះត្រូវបានបញ្ជាក់ដោយសាលក្រមឬការចុះឈ្មោះលែងលះដោយកិច្ចព្រមព្រៀងត្រូវបានបញ្ចប់។

លក្រមឬការចុះឈ្មោះលែងលះដោយកិច្ចព្រមព្រៀងត្រូវបានបញ្ចប់។

3. 因家庭暴力、性侵害或其他犯罪受害，而無力負擔醫療費用或訴訟費用。

៣- ទទួលបាននូវអំពើហិង្សាក្នុងគ្រួសារការរំលោភផ្លូវភេទឬប្រទេសក្រិក្រិដ្ឋផ្សេងៗទៀត ដែលមិនអាចមានលទ្ធភាពចំណាយផ្នែកវេជ្ជសាស្ត្រវិច្ឆិកាចំណាយលើការបណ្តឹង។

4. 單親無工作能力，或雖有工作能力，因遭遇重大傷病或為照顧六歲以下在臺婚生子女未能就業。

៤- ឪពុកម្តាយដែលគ្មានគុណភាពអាចធ្វើការបាន ទោះបីគាត់មានសមត្ថភាពធ្វើការក៏ដោយ

គាត់មិនអាចរកការងារធ្វើបានទេដោយសារមានបញ្ហាផ្ទះផ្ទាល់ឬមើលថែក្មេងដែលកើតនៅតែវ៉ាន់ក្រោមអាយុ ៦ ឆ្នាំ។

5. 配偶處一年以上之徒刑或受拘束人身自由之保安處分一年以上，且在執行中。

៥-

សហព័ទ្ធនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារច្រើនជាងមួយឆ្នាំឬការដាក់ទណ្ឌកម្មសុខនៃសេរីភាពផ្ទាល់ខ្លួនដែលត្រូវបានហាមឃាត់អស់រយៈពេលជាងមួយឆ្នាំហើយត្រូវបានអនុវត្ត។

6. 因三個月內生活發生重大變故導致生活、經濟困難者，且其重大變故非因個人責任、債務、非自願性失業等事由。

៦- មនុស្សដែលជីវិតនិងសេដ្ឋកិច្ចមានការលំបាក ដែលបណ្តាលមកពីការផ្លាស់ប្តូរសំខាន់ៗក្នុងជីវិត ក្នុងរយៈពេល ៣ ខែហើយការផ្លាស់ប្តូរ

មិនមែនដោយសារតែទំនួលខុសត្រូវផ្ទាល់ខ្លួន បំណុលការអត់ការងារធ្វើដោយមិនស្ម័គ្រចិត្តជាដើម។

補助項目及基準 គម្រោងឧបត្ថម្ភធននិងស្តង់ដារ

1. 緊急生活扶助費：每人每次最高核發當年度本市最低生活費三個月。應於事實發生後六個月內提出申請，逾期不予補助，並不得與其他性質相同補助或安置照顧費用重複領取，且同一個案同一事由以補助一次為限。

១. សេវាសម្រាប់ការទ្រទ្រង់ការរស់នៅបន្ទាន់៖ ចំណាយអប្បបរមានៃការរស់នៅរបស់ទីក្រុងក្នុងឆ្នាំបច្ចុប្បន្នត្រូវចេញឱ្យរហូតដល់ ៣ ខែក្នុងមួយនាក់រាល់ដង។ ការដាក់ពាក្យសុំត្រូវបានដាក់ក្នុងរយៈពេល៦ខែបន្ទាប់ពីការពិត។

គ្មានការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូនបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ហើយការឧបត្ថម្ភធនផ្សេងទៀតដែលមានលក្ខណៈដូចគ្នា ឬការចំណាយលើការថែទាំសម្រាប់ការតាំងទីលំនៅថ្មីមិនត្រូវការប្រមូលម្តងទៀត កំណត់សម្រាប់ប្រាក់ឧបត្ថម្ភតែមួយ។

2. 子女生活津貼費：十五歲以下在臺婚生子女每人每月補助當年度最低基本工資十分之一。本津貼不得與其他性質相同補助或安置照顧費用重複領取。

២- ប្រាក់ឧបត្ថម្ភសម្រាប់ការចិញ្ចឹមកូន៖ ក្មេងម្នាក់ៗអាយុក្រោម ១៥ ឆ្នាំដែលកើតនៅតែវាន់ក្នុងអាពាហ៍ពិពាហ៍នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា១១០ក្នុងមួយខែ។

ប្រាក់ឧបត្ថម្ភនេះនឹងមិនត្រូវបានទទួលម្តងហើយម្តងទៀតជាមួយនឹងការឧបត្ថម្ភផ្សេងទៀត ឬការចំណាយលើការថែទាំជំនួសកន្លែងតាំងទីលំនៅថ្មីដែលមានលក្ខណៈដូចគ្នាទេ។

3. 托育津貼費：未滿六歲之在臺婚生子女，每人每月最高補助新台幣一千五百元(按季撥款)。本津貼不得與五歲幼兒免學費教育計畫向下延伸方案、高雄市幼兒教育及照顧補助、兒童托育津貼、公共及準公共化托育補助、中低收入戶幼兒園補助、原住民幼兒園補助、育兒津貼及其他相同性質之補助重複領取。

៣- ប្រាក់ឧបត្ថម្ភថែទាំកុមារ៖ កុមារដែលមានអាយុក្រោម ៦ ឆ្នាំដែលបានរៀបការនៅតែវាន់មនុស្សម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភអតិបរមាចំនួន ១៥០០យាន ក្នុងមួយខែ (ជាដំបូងរាល់ត្រីមាស) ។ ប្រាក់ឧបត្ថម្ភនេះមិនត្រូវបានពន្យារពេលជាមួយផែនការអប់រំតែបង់ថ្លៃសម្រាប់កុមារអាយុ ៥ ឆ្នាំ ប្រាក់ឧបត្ថម្ភថែទាំកុមារនិងថែទាំកុមារនៅទីក្រុងកូរ៉េស៊ីង ប្រាក់ឧបត្ថម្ភថែទាំកុមារប្រាក់ឧបត្ថម្ភថែទាំកុមារផ្តល់ ប្រាក់ឧបត្ថម្ភថែទាំកុមារសាធារណៈសម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាបនិងពាក់កណ្តាលនិងប្រាក់ឧបត្ថម្ភថែទាំកុមារសាធារណៈជនជាតិដើម។ ប្រាក់ឧបត្ថម្ភថែទាំកុមារនិងប្រាក់ឧបត្ថម្ភផ្សេងទៀតដែលមានលក្ខណៈដូចគ្នាត្រូវបានទទួលម្តងហើយម្តងទៀត។

4. 傷病醫療補助：自行負擔醫療費用超過新台幣三萬元部分，最高補助百分之七十，每人每年最高補助新台幣十二萬元。扣除私人保險。但應扣除已由全民健康保險與其他保險負擔之費用及已領取以外之其他保險給付。已領取政府機關或民間機構相同性質之醫療補助及保險給付者，不得重複申請本補助。

៤- ប្រាក់ឧបត្ថម្ភផ្នែកវេជ្ជសាស្ត្រសម្រាប់ការអនុវត្តនិងជំងឺ៖ ការចំណាយខាងវេជ្ជសាស្ត្រដែលត្រូវបង់ដោយខ្លួនឯងលើសពី ៣០០០០ យាន ប្រាក់ឧបត្ថម្ភអតិបរមាគឺ ៧០% ហើយប្រាក់ឧបត្ថម្ភអតិបរមា១២០០០០ យាន សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។ ដកការធានារ៉ាប់រងឯកជន។ ទោះយ៉ាងណាការចំណាយដែលធានារ៉ាប់រងសុខភាពជាតិនិងធានារ៉ាប់រង និងធានារ៉ាប់រងផ្សេងទៀតក្រៅពីចំណាយ ដែលបានទទួលរួចហើយគួរតែត្រូវបានកាត់។ អ្នកដែលបានទទួលប្រាក់ឧបត្ថម្ភផ្នែកវេជ្ជសាស្ត្រនិងការបង់ប្រាក់ធានារ៉ាប់រងដែលមានលក្ខណៈដូចគ្នា ពីទីភ្នាក់ងាររដ្ឋាភិបាលឬអង្គការឯកជនមិនអាចដាក់ពាក្យសុំប្រាក់ឧបត្ថម្ភនេះម្តងហើយម្តងទៀតបានទេ។

5. 返鄉往返機票費：經本府社工員評估確有需要而無力負擔費用之個案，得視需要專案簽准後予以補助往返機票費用，亞洲地區每人最高補助新臺幣二萬元，非亞洲地區每人最高補助新臺幣三萬元，每人每年最高以補助一次為限，並應依規定檢附票根或購票證明辦理核銷。

៥. ថ្លៃសំបុត្រធ្វើដំណើរត្រឡប់មកផ្ទះវិញ៖ សម្រាប់ករណីដែលបុគ្គលិកសង្គមកិច្ចក្នុងរដ្ឋាភិបាលបានវាយតម្លៃ ចាំបាច់ហើយមិនអាចមានលទ្ធភាពចំណាយថ្លៃសេវាហោះហើរ

នឹងត្រូវឧបត្ថម្ភធនបន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តការឧបត្ថម្ភអតិបរមាសម្រាប់មនុស្សម្នាក់ៗនៅអាស៊ីមានចំនួន ២០០០០ ដាន។

ប្រាក់ឧបត្ថម្ភអតិបរមាសម្រាប់មនុស្សម្នាក់ៗនៅអាស៊ីមានចំនួន ៣០០០០ ដាន។

ប្រាក់ឧបត្ថម្ភអតិបរមាសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំត្រូវបានកំណត់សម្រាប់ម្នាក់ហើយវិញ្ញាបនប័ត្រទិញសន្លឹកឆ្នោតឬសំបុត្រគួរតែត្រូវបានត្រួតពិនិត្យនិងដំណើរការស្របតាមបទប្បញ្ញត្តិ។

申請應備文件及程序

ឯកសារនិងវិធីសម្រាប់ការដាក់ពាក្យ

新申請案(隨時申辦)或原列冊案(採逐年申請審核制，於每年年底重新申辦)，皆需檢附下列應備文件，向配偶或子女之戶籍所在地區公所提出申請：

ពាក្យសុំថ្មី (ដាក់ពាក្យនៅពេលណាក៏បាន) ឬបញ្ជីដើម (ប្រព័ន្ធដាក់ពាក្យសុំនិង ពិនិត្យពាក្យសុំមួយឆ្នាំម្តង នៅចុងឆ្នាំនីមួយៗ)

ត្រូវភ្ជាប់ឯកសារដូចខាងក្រោមគួរតែត្រូវបានបញ្ជូនទៅការិយាល័យថ្មី / ប្រព័ន្ធឬការិយាល័យចុះឈ្មោះក្នុងស្រុកដើម្បីដាក់ពាក្យសុំ៖

1. 申請人居留證件影本

១ ថតចម្លងលិខិតអនុញ្ញាតស្នាក់នៅរបស់អ្នកដាក់ពាក្យសុំ។

2. 其他證明文件(如失蹤證明、離婚判決書、診斷證明書、入獄服刑證明等)。

២- ឯកសារគាំទ្រផ្សេងៗទៀត (ដូចជាវិញ្ញាបនប័ត្របាត់ខ្លួន សាលក្រមលែងលះលិខិតបញ្ជាក់ការធ្វើអាគរិច្ចើយ ការកាត់ទោសដាក់ពន្ធនាគារជាដើម) ។

3. 郵局儲金簿封面影本。

៣- ថតចម្លងគម្របសៀវភៅប្រាក់បញ្ញើរបស់ប្រៃសណីយ៍។

4. 申請兒童托育津貼者須另檢附「高雄市各項學前補助查調申請表」，並由園方與家長於簽章區簽名或蓋章。

៤. អ្នកដាក់ពាក្យសុំប្រាក់ឧបត្ថម្ភថែទាំកុមារត្រូវភ្ជាប់ “ ទម្រង់ពាក្យសុំសម្រាប់ការស៊ើបអង្កេតលើប្រាក់ឧបត្ថម្ភមត្តេយ្យផ្សេងៗនៅក្នុងក្រុងកូស៊ីង ”

ដែលត្រូវចុះហត្ថលេខាឬចុះត្រាដោយសាលាមត្តេយ្យនិងឪពុកម្តាយក្នុងតំបន់ចុះហត្ថលេខា។

服務單位、洽詢電話 អង្គការសេវាកម្ម សាកសួរទូរស័ព្ទ

戶籍地區公所社會(經)課、里辦公處

ការិយាល័យថ្នាក់សង្កាត់ (សេដ្ឋកិច្ច) និងលីនៅក្នុងតំបន់ចុះឈ្មោះសាធារណៈ

社會局婦女及保護服務科: 3368333 轉 3862~3867、3303353

ផ្នែកសេវាកម្ម និងការការិយាល័យសង្កាត់: ៣៣៦៨៣៣៣ ដល់ ៣៨៦២ ~ ៣៨៦៧, ៣៣០៣៣៥៣